

គម្រោងពង្រឹងក្របខ័ណ្ឌសមាហរណកម្មពាណិជ្ជកម្ម

សិក្ខាសាលាអំពីការផ្សព្វផ្សាយអភិក្រម ក្រប

ដណ្តប់លើវិស័យពាណិជ្ជកម្ម

សៀមរាប ១៩ សីហា ២០១១

ហង់ សុផិវិន
អនុប្រធាននាយកដ្ឋាន
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
sochivin@yahoo.com

សេចក្តីផ្តើម

- ជំនួយសំរាប់ពាណិជ្ជកម្ម (AFT) កើតចេញពីការសំរេចនៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រុងហុងកុង ២០០៥
- សេចក្តីប្រកាសក្រុងប៉ារីស ភាពជាម្ចាស់ ការចូលរួមសហការ សុខដុមនីយកម្ម លទ្ធផល និង គណនេយ្យភាព
- សមាហរណកម្មពាណិជ្ជកម្ម ២០០១ មានកម្មវត្ថុលើបញ្ជីការផលិត (IF)

សេចក្តីផ្តើម(២)

- ការវិភាគអំពីយុទ្ធសាស្ត្រ ទីផ្សារពាណិជ្ជកម្ម ២០០៧ មានកម្មវត្ថុលើបញ្ហាការរកទីផ្សារ ផលិតផល អាទិភាព ១៩ មុខ (DTIS – DTIS 2007) ។
- ការពង្រីកសមាហរណកម្មពាណិជ្ជកម្ម (EIF) មានកម្មវត្ថុលើបញ្ហាការកសាងសមត្ថភាព ធនធានមនុស្ស និង ស្ថាប័ន ។
- * អភិក្រមគ្របដណ្តប់វិស័យពាណិជ្ជកម្ម (Trade SWAp)- ការបង្កើតនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DICO) ជាលេខាធិការដ្ឋាន

លេខាធិការដ្ឋាន DICO

- ការពង្រឹងគ្របដណ្តប់ សមាហរណកម្ម
 - ជំហានទី១ ការកសាងសមត្ថភាព
 - ជំហានទី២ ការកសាងគម្រោង
 - កម្មវិធីគាំទ្រការអភិវឌ្ឍន៍ពាណិជ្ជកម្ម
 - អភិក្រមគ្របដណ្តប់វិស័យពាណិជ្ជកម្ម
- > **DICO** = សម្របសម្រួលជំនួយបច្ចេកទេស ពាក់ព័ន្ធ ពាណិជ្ជកម្ម មកកម្ពុជា
 = ជាលេខាធិការដ្ឋាន **Trade SWAp (TDSP & EIF)**

សកម្មភាព ២០១១

- កសាងសមត្ថភាពលេខាធិការដ្ឋាន NIU/DICO
- ការបង្កើតបណ្តាញទំនាក់ទំនងនៅស្ថាប័ន ៦ (LO at 6 IA)
- ការគាំទ្រដំណើរការយន្តការការងារ (SSC, IC, WG)
- ការផ្សព្វផ្សាយអំពីពាណិជ្ជកម្មជាគ្រឿងយន្ត នៃកំនើនសេដ្ឋកិច្ច (SwAp, EIF,...).
- ការគាំទ្រដំណើរការជំហានទី២ ការកសាងគម្រោង

សកម្មភាព ២០១១(២)

- ការផ្សព្វផ្សាយអំពី អភិក្រមគ្របដណ្តប់វិស័យពាណិជ្ជកម្ម កម្មវិធីគាំទ្រការអភិវឌ្ឍន៍ពាណិជ្ជកម្ម ការពង្រីកសមាហរណកម្មពាណិជ្ជកម្ម (Website,...)
- ការគាំទ្រដំណើរការយន្តការចែករំលែកបទពិសោធន៍ទៅប្រទេស ក្រីក្រផ្សេងទៀត។
- ការគាំទ្រដំណើរការយន្តការការងារវាយតម្លៃ លទ្ធផលគម្រោង

វឌ្ឍនភាពការងារ

○ ជំហានទី១ ការកសាងសមត្ថភាព

- ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អំពីបទដ្ឋានគតិយុត្តិ និងនីតិវិធីនានា
- ធ្វើការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកសេវាកម្មគម្រោង អំពីការអនុវត្តគម្រោងជាជំហានៗ
- ផែនការការងារ និងថវិការ២០១១
- រចនាសម្ព័ន្ធការងាររវាងស្ថាប័នពាក់ព័ន្ធ

វឌ្ឍនភាពការងារ ២

○ ជំហានទី២ ការកសាងគម្រោង

- ក្រសួងស្ថាបនារដ្ឋ និងឯកជននានាជួយលើកគម្រោង ។
- ខែសីហា-វិច្ឆិការ ២០១១ ជាពេលវេលាលើកគម្រោង នឹងប្រមូលផ្តុំជាកម្មវិធី គម្រោងពង្រឹងក្របខ័ណ្ឌសមាហរណកម្មពាណិជ្ជកម្មជំហានទី២ សម្រាប់រយៈពេល ៣ឆ្នាំ ម្តង
- ន.សហប្រតិបត្តិការអន្តរជាតិ ជាអ្នកសម្របសម្រួល មិនមែនជាវាយតម្លៃទេ ។
- រចនាសម្ព័ន្ធអនុមតគម្រោង៖ IA-DICO (NSC, TAC2), UNOPS & EIF ES

បទពិសោធន៍

- ការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម
- ការកសាងលេខាធិការដ្ឋាន
- បទដ្ឋាននីតិវិធីនានា
- ប្រព័ន្ធអេឡិចត្រូនិក
- កសាងធនធានមនុស្សនិងស្ថាប័ន

សម្រាប់ការងារ អភិក្រមគ្របដណ្តប់វិស័យពាណិជ្ជកម្ម
ក្នុងរយៈពេលវែង។

ទិសដៅ

- គាំទ្រដំណើរការលេខាធិការដ្ឋាន TRTA
- ចូលរួមយន្តការ Trade SWAs
- ផ្ដោតការងារការកសាងសមត្ថភាព
Capacity
- រក្សាការសហការអំពីប្រសិទ្ធភាព
ការងារ Cooperation

